

ស្ទើរ ខ្លះ ?

ដល់ សហរដ្ឋ អាមេរិក ថា ជា អ្នក នៅ ពី ក្រោយ គ្រប់ សកម្មភាព នៃ ពួក អ្នក ប្រឆាំង នឹង ខ្លួន រហូត ដល់ មាន ពួក ឧត្តមសេនីយ ខ្មែរ ខ្លះ ថា ខ្លួន រៀបចំ កង ទ័ព សំរាប់ វាយ តប និង កង ទ័ព អាមេរិកាំង ដែល មាន បំណង រំលោភ អធិបតេយ្យភាព ខ្មែរ។ រីឯ ថា គេ គ្មាន បំណង ចង់ ប្តូរ របប នយោបាយ នៅ ស្រុក ខ្មែរ គឺ លោក ត្រាំ ចង់ បញ្ជាក់ ថា របប នយោបាយ សព្វ ថ្ងៃ នៅ ស្រុក ខ្មែរ ជា របប ប្រជាធិបតេយ្យ សេរី ពហុបក្ស ដែល របប ក្រុង ភ្នំពេញ កំពុង ប្តូរ ឱ្យ ទៅ ជា របប ផ្តាច់ការ។ ដូច្នោះ ឯង បាន ជា លោក ត្រាំ ស្នើ ឱ្យ ហ៊ុន សែន ទំលាក់ ចោល គ្រប់ អំពើ ណា ដែល ជា ការ ប្តូរ របប នយោបាយ ដែល មាន ចែង នៅ ក្នុង រដ្ឋធម្មនុញ្ញ ខ្មែរ សព្វ ថ្ងៃ និង ប្រឆាំង នឹង លទ្ធិ ប្រជាធិបតេយ្យ។ នេះ ឯង ជា ន័យ ពិត នៅ ក្នុង សំបុត្រ របស់ លោក ត្រាំ, មិន ដូច ការ បក ស្រាយ ជា ការ បំភាន់ របស់ របប ក្រុង ភ្នំពេញ នោះ ឡើយ។ តែ ប្រជាពលរដ្ឋ ខ្មែរ ត្រូវ មាន សតិសម្បជញ្ញៈ ថា ទោះ បី សហគម អឺរ៉ុប ក្តី សហ រដ្ឋ អាមេរិក ក្តី គេ ចង់ ឱ្យ ស្រុក ខ្មែរ រីកចំរើន នៅ ក្នុង មូល ដ្ឋាន នៃ លទ្ធិ ប្រជាធិបតេយ្យ តែ អ្នក កសាង លទ្ធិ នេះ ប្រកប ដោយ ចីរកាល គឺ គ្មាន អ្នក ណា ក្រៅ ពី ប្រជាពលរដ្ឋ ខ្មែរ ខ្លួន ឯង នោះ ឡើយ។ ដូច្នោះ កុំ នាំ គ្នា សម្រាន្ត ចាំ ទទួល លទ្ធផល ដែល ជា ចំណង់ របស់ បរទេស។ បើ នាំ គ្នា រង់ចាំ បែប នេះ គឺ ជា ជោគជ័យ ថេរនៅនិក្ស របស់ របប ក្រុង ភ្នំពេញ នោះ ឯង។